

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

វិញ្ញាបនបគ្គរោងសាស្ត្រ

ខ្នុំចាន់/នាងខ្នុំ.....ជាអេដ្ឋបណ្ឌិតផ្ទើកនៃមន្ត្រីរោង
ប្រ គ្រឹះស្ថានសេវាសុខភាពដែលមានទីតាំងផ្ទះលេខផ្លូវ.....
យំ/សង្កាត់..... ត្រួរក/ខណ្ឌ.....ខេត្ត/រាជធានី ឯ៍

សូមបញ្ជាក់ថាទីតាំបានព្យាយាល់ ៖

លេខោះ..... កេទ រាយុ សញ្ញាណី ថ្វីខេត្តកំណើត
..... អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ..... ផ្លូវ..... យំ/សង្កាត់.....
ត្រួរក/ខណ្ឌ..... ខេត្ត/រាជធានី ឯ៍

I. ប្រភីរោងសាស្ត្ររបស់អ្នកដីអនុលមន្ត្រីរោង ប្រ គ្រឹះស្ថានសេវាសុខភាព៖

-
-
-

ប្រភីរោងសាស្ត្រអតិតាមរបស់អ្នកដីនេះ

-
-
-

II. ស្ថានភាពដីអំឡុងពេលចូលមន្ត្រីរោង ប្រ គ្រឹះស្ថានសេវាសុខភាព៖

1. អ្នកដីបានចូលមន្ត្រីរោង ប្រ គ្រឹះស្ថានសេវាសុខភាពជាបើកដីប្រឈមនៅថ្ងៃទី.....ខែ.....ឆ្នាំ

- ចូលរោងប្រឈមនៅថ្ងៃទី.....ខែ.....ឆ្នាំ

.....

.....

.....

- ការពិនិត្យរាយការ/រាយការណីសង្គមរោងសាស្ត្រ

.....

.....

.....

.....

- រាយការណីសង្គមនៅថ្ងៃទី.....ខែ.....ឆ្នាំ

.....

.....

.....

2. មួលហេតុចូលមន្ទីរពេទ្យ ឬ គ្រឹះស្ថានសេវាសុខភាពលើកចុងក្រាយថ្មី.....ខែ.....ឆ្នាំ

- មួលហេតុចូលមន្ទីរពេទ្យ ឬ គ្រឹះស្ថានសេវាសុខភាពលើកចុងក្រាយ

.....

.....

- ការពិនិត្យភាងកាយ/ របាយការណីសផ្លូបនមនេដ្ឋសាថ្មន

.....

.....

.....

.....

- រាជរិតិថ្មីយក្សុងអំឡុងពេលចូលសំភាក ឬ ពិនិត្យលើកចុងក្រាយ

.....

.....

.....

.....

III . ការសន្តិដ្ឋានចុងក្រាយរបស់នគរបាល

.....
.....
.....
.....
.....
.....
.....

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ

ហត្ថលេខាបស់គ្រឹះពេទ្យព្រាត

លេខាំ.....

លេខទូរសព្ទ.....

ថ្ងៃទី.....ខែ.....ឆ្នាំ

បានយើង និងអនុម័ត (នាយក/ប្រធាន មន្ទីរពេទ្យ ឬ គ្រឹះស្ថានសេវាសុខភាព)

សញ្ញា និងក្រា

លេខាំ.....